

សេចក្តីណែនាំស្តីពីការបំពេញព័ត៌មានផ្ទាល់ខ្លួនលើស្រោមសំបុត្រប្រកាសទ្រព្យសម្បត្តិ និងបំណុល

I. សេចក្តីណែនាំ:

- (១) **ប្រកាសចុងក្រោយនៅក្រសួងស្ថាប័ន:** សូមបញ្ជាក់ឈ្មោះក្រសួង ស្ថាប័ន ដែលបានប្រកាសចុងក្រោយ (ប្រកាសដែលបានធ្វើឡើងមុនប្រកាសលើកនេះ)។
- (២) **ប្រកាសលើកទី១:** សំដៅលើចំនួនដងដែលបានប្រកាស ពីមុនរហូតដល់ពេលនេះ។
- (៣) **ការប្រកាសរៀងរាល់២ឆ្នាំម្តង:** សំដៅលើបុគ្គលដែលមានតំណែងត្រូវប្រកាសដូចចែងក្នុងមាត្រា១៧នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ (សូមមើលសម្គាល់ខាងក្រោម)។ សូមបញ្ជាក់ថា បុគ្គលដែលមានតំណែងទាំងនេះនឹងធ្វើការប្រកាសបន្តបន្ទាប់នៅរៀងរាល់ខែមករា នៃឆ្នាំទី៣ គិតចាប់ពីថ្ងៃប្រកាសលើកទី១។ *ឧទាហរណ៍ បុគ្គលម្នាក់ប្រកាស លើកទី១ នៅថ្ងៃណាមួយក្នុងឆ្នាំ២០១១ (ទោះជាចុង ឬដើមឆ្នាំក៏ដោយ) រូបគាត់នឹងប្រកាសលើកទី២ នៅខែមករា ឆ្នាំ២០១៣ លើកទី៣ នៅខែមករា ឆ្នាំ២០១៥ (គិតថ្ងៃយកកងកសាមកដល់អ.ប.ព)។ រាល់១ខែណាដែលបុគ្គលប្រកាសនៅឆ្នាំ ២០១២ ទោះជានៅថ្ងៃណាក៏ដោយត្រូវប្រកាសលើកទី២ ក្នុងខែមករាឆ្នាំ២០១៤ លើកទី៣ នៅខែមករា ឆ្នាំ២០១៦ រាល់១ខែណាដែលចប់អាណត្តិ ដោយគោរពតាមបែបបទបោះឆ្នោតហើយដល់ឆ្នោតអាណត្តិថ្មី មិនតម្រូវឱ្យប្រកាសពេលចប់អាណត្តិ និងពេលចូលកាន់តំណែងថ្មីនេះទេ ពោលគឺគាត់បន្តការប្រកាសក្នុងរបបប្រកាសរៀងរាល់២ឆ្នាំម្តងជាធម្មតា។*
- (៤) **ត្រូវបានទទួលតំណែងថ្មី:** បុគ្គលទើបទទួលតំណែងថ្មីដែលជាប់កាតព្វកិច្ចប្រកាសដូចចែងក្នុងមាត្រា១៧នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់ខ្លួនលើកទីមួយ ៣០(សាមសិប)ថ្ងៃ យ៉ាងយូរក្រោយពេលចូលកាន់តំណែង។ បុគ្គលដែលមានតំណែងជាប់ប្រកាសទ្រព្យសម្បត្តិ និងបំណុល ហើយទទួលបាន មុខតំណែងថ្មី មិនចាំបាច់ប្រកាសទេ ពោលគឺបុគ្គលនោះបន្តការប្រកាសក្នុងរបបប្រកាសរៀងរាល់ ២ឆ្នាំម្តងជាធម្មតា។
- (៥) **លាលែងពីមុខតំណែង ឬចប់អាណត្តិ:** សំដៅលើបុគ្គលដែលលាលែងពីមុខតំណែង ត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន ៣០(សាមសិប)ថ្ងៃ យ៉ាងយូរក្រោយពេលលាលែងពីមុខតំណែងខណៈដែលបុគ្គលចប់អាណត្តិ ត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន ៣០(សាមសិប)ថ្ងៃ យ៉ាងយូរមុនពេលចប់អាណត្តិ។ ប៉ុន្តែប្រសិនបើបុគ្គលរូបនេះនៅសល់មុខតំណែងផ្សេងទៀតដែលជាប់កាតព្វកិច្ច ប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺមិនតម្រូវឱ្យប្រកាសនៅពេលលាលែងពីមុខតំណែង ឬចប់អាណត្តិទេ។ ដូច្នោះ ក្នុងករណីនេះ បុគ្គលរូបនោះត្រូវអនុវត្តបន្តការប្រកាសក្នុងរបបប្រកាសរៀងរាល់២ឆ្នាំម្តងជាធម្មតា។
- (៦) **បញ្ឈប់ពីមុខតំណែង:** បុគ្គលត្រូវបានបញ្ឈប់ពីមុខតំណែង ត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់ខ្លួន ៣០(សាមសិប)ថ្ងៃ យ៉ាងយូរក្រោយពេលបញ្ឈប់ពីមុខតំណែង។ ប៉ុន្តែប្រសិនបើបុគ្គលរូបនេះនៅសល់មុខតំណែងផ្សេងទៀតដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺមិនតម្រូវឱ្យប្រកាសនៅពេលបញ្ឈប់ពីមុខតំណែងទេ។ ដូច្នោះ ក្នុងករណីនេះ បុគ្គលរូបនោះត្រូវអនុវត្តបន្តការប្រកាសក្នុងរបបប្រកាសរៀងរាល់២ឆ្នាំម្តងជាធម្មតា។
- (៧) **ចូលនិវត្តន៍:** បុគ្គលចូលនិវត្តន៍ ត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់ខ្លួន ៣០(សាមសិប)ថ្ងៃ យ៉ាងយូរ ក្រោយពេលចូលនិវត្តន៍។ ប៉ុន្តែប្រសិនបើបុគ្គលរូបនេះនៅសល់មុខតំណែងផ្សេងទៀតដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺមិនតម្រូវឱ្យប្រកាសនៅពេលចូលនិវត្តន៍ទេ។ ដូច្នោះ ក្នុងករណីនេះ បុគ្គលរូបនោះត្រូវអនុវត្តបន្តការប្រកាសក្នុងរបបប្រកាសរៀងរាល់២ឆ្នាំម្តងជាធម្មតា។
- (៨) **តាមការកំណត់របស់អង្គការប្រឆាំងអំពើពុករលួយ:** សំដៅលើបុគ្គលដែលតែងតាំងដោយប្រកាស ហើយត្រូវបានកំណត់ឱ្យប្រកាសតាមបញ្ជីដែលរៀបចំឡើងដោយអង្គការប្រឆាំងអំពើពុករលួយ

ត្រូវប្រកាសស្របតាមនីតិវិធីដូចក្នុងចំណុចទី(៣), (៤), (៥), (៦)និង (៧) រហូតពេលដែលអស់មានការចាំបាច់។

- (៩) **តម្រូវការស៊ើបអង្កេត:** សម្រាប់បុគ្គលដែលជាប់ការស៊ើបអង្កេតរបស់អង្គការប្រឆាំងអំពើពុករលួយ ត្រូវប្រកាសតាមការបង្គាប់បញ្ជាពីអង្គការប្រឆាំងអំពើពុករលួយ។
- (១០) **ឋានៈ និងតួនាទី:** សូមបញ្ជាក់ឋានៈ និងតួនាទីនៅក្នុងក្រសួងស្ថាប័នដែលខ្លួនប្រកាសជាមួយ។
- (១១) **តែងតាំងដោយ:** សូមបញ្ជាក់ប្រភេទលិខិតត្រួតពិនិត្យដែលតែងតាំងនៅក្នុងក្រសួងស្ថាប័ន ដែលខ្លួនប្រកាសជាមួយ (ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច ឬប្រកាស)។

សម្គាល់: មាត្រា១៧ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ចែងអំពីបុគ្គលដែលត្រូវប្រកាសក្នុងនោះរួមមានសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងសមាជិករាជរដ្ឋាភិបាល -មន្ត្រីសាធារណៈដែលមានអាណត្តិជ្រើសតាំង -សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ប្រធាន អនុប្រធាន និងមន្ត្រីទាំងអស់នៃអង្គការប្រឆាំងអំពើពុករលួយ -មន្ត្រីរាជការស៊ីវិល យោធា នគរបាលជាតិ និងអ្នករាជការសាធារណៈផ្សេងទៀត ដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ -ចៅក្រមអាសនៈ ចៅក្រមអយ្យការ សារការី ក្រឡាបញ្ជី និងអាជ្ញាសាលា-ថ្នាក់ដឹកនាំនៃសង្គមស៊ីវិល។

II. គំរូនៃការបំពេញ:

ប្រកាសចុងក្រោយនៅក្រសួងស្ថាប័ន ^(១) : ទីស្តីការគណៈរដ្ឋមន្ត្រី ប្រកាសលើកទី ^(២) : 2	សម្រាប់មន្ត្រីអង្គការប្រឆាំងអំពើពុករលួយបំពេញ លេខកូដ:XXX1-1200-000-000001 ថ្ងៃខែឆ្នាំប្រកាស... ទីកន្លែងរក្សាទុក:..... ប្រកាសបន្ទាប់នៅថ្ងៃទី:....
---	--

ព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលប្រកាសទ្រព្យសម្បត្តិ និងបំណុល

ក្រសួងស្ថាប័ន: *ក្រសួងxxx* អង្គការ: *អគ្គនាយកដ្ឋានរដ្ឋបាល* នាយកដ្ឋាន:.....

I. មូលហេតុនៃការប្រកាស: សូមគូស ២នៅក្នុងចំណោមប្រអប់ណាមួយដូចខាងក្រោម៖

- ១. ការប្រកាសរៀងរាល់២ឆ្នាំម្តង^(៣) ២. ត្រូវបានទទួលតំណែងថ្មី^(៤)
- ៣. លាលែងពីមុខតំណែង ឬចប់អាណត្តិ^(៥) ៤. បញ្ឈប់ពីមុខតំណែង^(៦) ៥. ចូលនិវត្តន៍^(៧)
- ៦. តាមការកំណត់របស់អង្គការប្រឆាំងអំពើពុករលួយ^(៨) ៧. តម្រូវការស៊ើបអង្កេត^(៩)

II. ក. ព័ត៌មានអំពីបុគ្គលប្រកាស

- ១. គោត្តនាម និងនាម: *សុខ ចិត្រា* ជាអក្សរឡាតាំង: **SOK CHITRA**
 អត្តលេខមន្ត្រីរាជការ: *១៧៥៦៨៩៧៤២២* គេទ: *ប្រុស* ថ្ងៃខែឆ្នាំកំណើត: *០៣ កក្កដា ១៩៥៧*
- ២. ទីកន្លែងកំណើត: *ភូមិជើងកើប ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល*
- ៣. សញ្ជាតិ (រៀបរាប់ទាំងអស់): *ខ្មែរ-បារាំង* ជនជាតិ: *ខ្មែរ*
- ៤. ឋានៈនិងតួនាទី^(១០): *អគ្គនាយក និងជាជំនួយការ ឯកឧត្តម X*
 តែងតាំងដោយ^(១១): *ព្រះរាជក្រឹត្យ* លេខ: *នស/រកត/០៥១០/៣១១* ចុះថ្ងៃខែឆ្នាំ: *០២ កុម្ភៈ ២០១០*
- ៥. លេខអត្តសញ្ញាណប័ណ្ណប្រជាជន: *០១០១៣៤៥៦៧៨* លេខលិខិតឆ្លងដែន: *Nxxxxxxx*
- ៦. អ៊ីម៉ែល: *sokchitra@gmail.com*, លេខទូរស័ព្ទ (រៀបរាប់ទាំងអស់): *០១១ xxx xxx*,
០១២ xxx xxx, ០៩៧ xxx xxx,
- ៧. ទីលំនៅបច្ចុប្បន្ន: *ផ្ទះលេខxxAB ផ្លូវxxxx សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ*

រូបថត
បច្ចុប្បន្ន
ទំហំ ៤x៦

សេចក្តីណែនាំស្តីពីការបំពេញព័ត៌មានលើស្រោមសំបុត្រប្រកាសទ្រព្យសម្បត្តិ និងបំណុល

បុគ្គលប្រកាសទ្រព្យសម្បត្តិ និងបំណុល ត្រូវផ្តិតមេដៃ និងសរសេរឈ្មោះរបស់ខ្លួនដោយផ្ទាល់(គ្មានអ្នកផ្សេងផ្តិតមេដៃជំនួសបានទេ)លើស្រោមសំបុត្រប្រកាសទ្រព្យសម្បត្តិ និងបំណុល ដូចមានក្នុងឧទាហរណ៍ខាងក្រោម៖

II. ខ.ព័ត៌មានអំពីស្វាមី ឬភរិយា និងកូនទាំងអស់ (អាចសរសេរលើទំព័របន្ថែម បើចាំបាច់)

គោត្តនាមនិងនាម ^(១)	ថ្ងៃខែឆ្នាំកំណើត	សញ្ជាតិ	លេខអត្តសញ្ញាណប័ណ្ណប្រជាជនឬឯកសារមានតម្លៃស្មើ	ឋានៈ និងតួនាទីស្ថាប័នបំពេញការងារ	ទីលំនៅបច្ចុប្បន្ន	លេខទូរស័ព្ទ (រៀបរាប់ទាំងអស់)	មានជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិឬទេ?
ទេព ស្រីរីត្ត(២)	២០-០៤-៥៨	ខ្មែរ	អត្តសញ្ញាណប័ណ្ណប្រជាជន XXX XXXXXX	ប្រធាននាយកដ្ឋានបុគ្គលិកក្រសួង XXX	ផ្ទះ XXAB ផ្លូវXXXសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ	០១១ XXX XXX ០៩៧ XXX XXXX	មាន
សុខ មានិត(៣)	២១-០៤-៧៩	ខ្មែរ	អត្តសញ្ញាណប័ណ្ណប្រជាជន XXX XXXXXX	សមាជិកក្រុមប្រឹក្សាឃុំXXX	ផ្ទះ XXAB ផ្លូវXXXសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ	០៩៧ XXX XXXX	មាន
សុខ ឌីណា(៣)	២២-១១-៨៣	ខ្មែរ	លិខិតឆ្លងដែន NXXXXXXXX	និស្សិតនៅប្រទេសបារាំង	ផ្ទះ XXAB ផ្លូវXXXសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ	០១៣ XXX XXX	គ្មាន
សុខ នីតា(៤)	២៣-១០-៨៧	ខ្មែរ		សិស្សវិទ្យាល័យ XXX	ផ្ទះ XXAB ផ្លូវXXXសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ	០១២ XXX XXX	គ្មាន

ទំព័រទាំង២នេះ អាចទាញចេញពីគេហទំព័រ www.acu.gov.kh ហើយអាចបោះពុម្ពមកលើស្រោមសំបុត្រពណ៌សទំហំ A4

¹សូមដាក់លេខ (១)ស្វាមី (២)ភរិយា (៣)កូនប្រុស (៤)កូនស្រី នៅចុងឈ្មោះ

សុខ ចិត្រា